



## ការផ្លាស់ប្តូរយោបល់អំពីរបៀបចាត់ចែងប្រើវិការ®

សំរាប់ជំនួយអំពីការជួយឆ្លើយបំពេញ សូមធ្វើការទាក់ទងតាមទូរស័ព្ទលេខ 562-997-8320 ។

ជាងប៉ុន្មានខែកន្លងមក គឺក្រសួងអប់រំ ឌីស្ត្រិក ឡងប៊ិច បានទទួលរាប់ពាន់ចម្លើយមកវិញបង្ហាញអំពីរបៀប ដែលយើងអាចជួយទៅកាន់សិស្ស មុននឹងពួកគេត្រឡប់ចូលសាលារៀនវិញ និង នៅពេលកំពុងរៀនក្នុងឆ្នាំសិក្សា 2020-2021 ។ ក្រៅតែពីការយកចិត្តទុកដាក់មកលើសុខភាព និង ភាពសន្តិសុខ គឺនៅមាន បី ចំណុចសំខាន់បន្ថែមទៀតគួរគិតគូរមុនគេ ដែលត្រូវបានលើកបង្ហាញក្នុងការឆ្លើយសំនួរស្ទង់រ៉ាស់: (1) ជំនួយផ្នែករៀន (2) ជំនួយផ្នែកផ្លូវចិត្ត និង អារម្មណ៍ និង (3) ទំនាក់ទំនងជាមួយសិស្ស និង ចំណង់ចិត្តប្រឹងប្រែង ។ យើងខ្ញុំសូមពឹងអោយលោកអ្នកបង្ហាញយោបល់មកលើការអនុវត្តផ្សេងៗ ដែលមើលទៅឃើញថា មានប្រសិទ្ធភាពបំផុតសំរាប់ដោះស្រាយមកលើកិច្ចការ ដែលគួរគិតគូរមុនគេសំរាប់ជួយទៅកាន់សិស្ស ។

យោបល់មកពីលោកអ្នក គឺជាចំណែកមួយផ្នែកសំរាប់ការលើកបង្ហាញអំពីរបៀបចាត់ចែងប្រើវិការ ដែលរាប់បញ្ចូលទាំងយោបល់មកពីមនុស្សដទៃទៀតផងនៅក្នុងសហគមន៍ ។ យោបល់នឹងជួយបង្ហាញផងដែរមកលើ [គំរោងសំរាប់ការរៀនបន្ត និង ការចូលរៀនប្រចាំថ្ងៃ](#) ដែលជាសេចក្តីចែងតម្រូវច្រើនពីរដ្ឋ ។ យើងខ្ញុំប្រើ [Thought Exchange®](#) ដើម្បីផ្តល់ឱកាសសំរាប់ម្នាក់ៗបង្ហាញជាគោលគំនិត និង ទទួលការយល់ដឹងអំពីអ្វី ដែលមនុស្សដទៃយល់ឃើញផងដែរ ។

ដើម្បីចូលរួមក្នុងការស្ទង់រ៉ាស់នេះ សូមចុចយកនៅតាមបណ្តាញដូចតទៅ និង បង្ហាញអំពីយោបល់របស់លោកអ្នក ហើយបន្ទាប់ទៅ គឺសូមផ្តល់ជាពិន្ទុតាមលេខរៀងមកលើយោបល់ ដែលមនុស្សដទៃបានលើកបង្ហាញផងដែរ:

- [Academic Support - ជំនួយផ្នែករៀន](#)
- [Social-Emotional Learning - ជំនួយផ្នែកផ្លូវចិត្ត និង អារម្មណ៍](#)
- [Student Engagement and Motivation - ទំនាក់ទំនងជាមួយសិស្ស និង ចំណង់ចិត្តប្រឹងប្រែង](#)

យោបល់ ដែលលោកអ្នកលើកបង្ហាញ គឺនឹងរក្សាទុកជារឿងស្ងាត់ស្ងៀម ដើម្បីកុំអោយមនុស្សដទៃដឹងឮថា តើអ្នកណាជាអ្នកលើកបង្ហាញយោបល់ និង ផ្តល់ជាពិន្ទុ ។ សូមបើកត្រឡប់ចូលវិញអោយបានញឹកញាប់ និង ផ្តល់ជាពិន្ទុទៅកាន់យោបល់ថ្មីៗ ហើយលោកអ្នកនៅតែអាចធ្វើបានរហូតទៅដល់ **ថ្ងៃទី2 ខែតុលា 2020** ។



សំរាប់ជំនួយអំពីការជួយឆ្លើយបំពេញ សូមធ្វើការទាក់ទងតាមទូរស័ព្ទលេខ 562-997-8320 ។

**Academic Support**

<https://my.thoughtexchange.com/819558341>

តើការអនុវត្តន៍ជារៀបរយ ដែលមានប្រសិទ្ធភាពបំផុតសំរាប់ដោះស្រាយមកលើជំនួយផ្នែករៀន?

ជាងប៉ុន្មានខែកន្លងមក គឺក្រសួងអប់រំ ឌីស្ត្រិច ឡងប៊ិច បានទទួលរាប់ពាន់ចម្លើយមកវិញបង្ហាញអំពីរបៀប ដែលយើងអាចជួយទៅកាន់សិស្ស មុននឹងពួកគេត្រឡប់ចូលសាលារៀនវិញ និង នៅពេលកំពុងរៀនក្នុងឆ្នាំសិក្សា 2020-2021 ។ ក្រៅតែពីការយកចិត្តទុកដាក់មកលើសុខភាព និង ភាពសន្តិសុខ គឺនៅមាន បី ចំណុចសំខាន់បន្ថែមទៀតគួរគិតគូរមុនគេ ដែលត្រូវបានលើកបង្ហាញក្នុងការឆ្លើយសំនួរស្ទង់រ៉ាស់: (1) ជំនួយផ្នែករៀន (2) ជំនួយផ្នែកផ្លូវចិត្ត និង អារម្មណ៍ និង (3) ទំនាក់ទំនងជាមួយសិស្ស និង ចំណង់ចិត្តប្រឹងប្រែង ។ យើងខ្ញុំសូមពឹងអោយលោកអ្នកបង្ហាញជាយោបល់មកលើការអនុវត្តន៍ផ្សេងៗ ដែលមើលទៅឃើញថា មានប្រសិទ្ធភាពបំផុតសំរាប់ដោះស្រាយមកលើកិច្ចការ ដែលគួរគិតគូរមុនគេសំរាប់ផ្តល់ជា**ជំនួយផ្នែករៀន** ។

យោបល់មកពីលោកអ្នក គឺជាចំណែកមួយផ្នែកសំរាប់ការលើកបង្ហាញអំពីរបៀបចាត់ចែងប្រើវិធាន ដែលរាប់បញ្ចូលទាំងយោបល់មកពីមនុស្សដទៃទៀតផងនៅក្នុងសហគមន៍ ។ យោបល់នឹងជួយបង្ហាញផងដែរមកលើ [គំរោងសំរាប់ការរៀនបន្ត និង ការចូលរៀនប្រចាំថ្ងៃ](#) ដែលជាសេចក្តីចែងតម្រូវច្រើនពីរដ្ឋ ។ យើងខ្ញុំប្រើ [Thought Exchange®](#) ដើម្បីផ្តល់ឱកាសសំរាប់ម្នាក់ៗបង្ហាញជាគោលគំនិត និង ទទួលការយល់ដឹងអំពីអ្វី ដែលមនុស្សដទៃយល់ឃើញផងដែរ ។

ដើម្បីចូលរួមក្នុងការស្ទង់រ៉ាស់មតិ៖ សូមចុចយកពាក្យ *Participate* និង បង្ហាញអំពីយោបល់របស់លោកអ្នក ហើយបន្ទាប់ទៅ គឺសូមផ្តល់ជាពិន្ទុតាមលេខរៀងមកលើយោបល់ ដែលមនុស្សដទៃបានលើកបង្ហាញផងដែរ ។ យោបល់ ដែលលោកអ្នកលើកបង្ហាញ គឺនឹងរក្សាទុកជារឿងស្ងាត់ស្ងៀម ដើម្បីកុំអោយមនុស្សដទៃដឹងឮថា តើអ្នកណាជាអ្នកលើកបង្ហាញយោបល់ និង ផ្តល់ជាពិន្ទុ ។ សូមបើកត្រឡប់ចូលវិញអោយបានញឹកញាប់ និង ផ្តល់ជាពិន្ទុទៅកាន់យោបល់ថ្មីៗ ហើយលោកអ្នកនៅតែអាចធ្វើបានរហូតទៅដល់ **ថ្ងៃទី2 ខែតុលា 2020** ។

បើសិនជាលោកអ្នកចង់ផ្តល់ការបង្ហាញយោបល់តាមរយៈ ដាក់សម្លេងតាមទូរស័ព្ទ គឺសូមធ្វើការទាក់ទងលេខ 562-248-6867 ។



សំរាប់ជំនួយអំពីការជួយឆ្លើយបំពេញ សូមទាក់ទងតាមទូរស័ព្ទលេខ 562-997-8320 ។

**Social-Emotional Learning**

<https://my.thoughtexchange.com/764900098>

តើការអនុវត្តន៍ជារៀបរយ ដែលមានប្រសិទ្ធភាពបំផុតសំរាប់ដោះស្រាយមកលើជំនួយផ្នែកផ្លូវចិត្ត និង អារម្មណ៍?

ជាងប៉ុន្មានខែកន្លងមក គឺក្រសួងអប់រំ ឌីស្ត្រិច ឡងប៊ិច បានទទួលរាប់ពាន់ចម្លើយមកវិញបង្ហាញអំពីរបៀប ដែលយើងអាចជួយទៅកាន់សិស្ស មុននឹងពួកគេត្រូវបានចូលសាលារៀនវិញ និង នៅពេលកំពុងរៀនក្នុងឆ្នាំសិក្សា 2020-2021 ។ ក្រៅតែពីការយកចិត្តទុកដាក់មកលើសុខភាព និង ភាពសន្តិសុខ គឺនៅមាន បី ចំណុចសំខាន់បន្ថែមទៀតគួរគិតគូរមុនគេ ដែលត្រូវបានលើកបង្ហាញក្នុងការឆ្លើយសំនួរស្ទង់រ៉ាស់: (1) ជំនួយផ្នែករៀន (2) ជំនួយផ្នែកផ្លូវចិត្ត និង អារម្មណ៍ និង (3) ទំនាក់ទំនងជាមួយសិស្ស និង ចំណង់ចិត្តប្រឹងប្រែង ។ យើងខ្ញុំសូមពឹងអោយលោកអ្នកបង្ហាញជាយោបល់មកលើការអនុវត្តផ្សេងៗ ដែលមើលទៅឃើញថា ភាពប្រសិទ្ធភាពបំផុតសំរាប់ដោះស្រាយមកលើកិច្ចការ ដែលគួរគិតគូរមុនគេសំរាប់ផ្តល់ជា **ជំនួយផ្នែកផ្លូវចិត្ត និង អារម្មណ៍** ។

យោបល់មកពីលោកអ្នក គឺជាចំណែកមួយផ្នែកសំរាប់ការលើកបង្ហាញអំពីរបៀបចាត់ចែងប្រើវិធាន ដែលរាប់បញ្ចូលទាំងយោបល់មកពីមនុស្សដទៃទៀតផងនៅក្នុងសហគមន៍ ។ យោបល់នឹងជួយបង្ហាញផងដែរមកលើ គំរោងសំរាប់ការរៀនបន្ត និង ការចូលរៀនប្រចាំថ្ងៃ ដែលជាសេចក្តីចែងតម្រូវថ្មីមកពីរដ្ឋ ។ យើងខ្ញុំប្រើ Thought Exchange® ដើម្បីផ្តល់ឱកាសសំរាប់ម្នាក់ៗបង្ហាញជាគោលគំនិត និង ទទួលការយល់ដឹងអំពីអ្វី ដែលមនុស្សដទៃយល់ឃើញផងដែរ ។

ដើម្បីចូលរួមក្នុងការស្ទង់រ៉ាស់មតិនេះ សូមចុចយកពាក្យ *Participate* និង បង្ហាញអំពីយោបល់របស់លោកអ្នក ហើយបន្ទាប់ទៅ គឺសូមផ្តល់ជាពិន្ទុតាមលេខរៀងមកលើយោបល់ ដែលមនុស្សដទៃបានលើកបង្ហាញផងដែរ ។ យោបល់ ដែលលោកអ្នកលើកបង្ហាញ គឺនឹងរក្សាទុកជារឿងស្ងាត់ស្ងៀម ដើម្បីកុំអោយមនុស្សដទៃដឹងឮថា តើអ្នកណាជាអ្នកលើកបង្ហាញយោបល់ និង ផ្តល់ជាពិន្ទុ ។ សូមបើកត្រឡប់ចូលវិញអោយបានញឹកញាប់ និង ផ្តល់ជាពិន្ទុទៅកាន់យោបល់ថ្មីៗ ហើយលោកអ្នកនៅតែអាចធ្វើបានរហូតទៅដល់ **ថ្ងៃទី2 ខែតុលា 2020** ។

បើសិនជាលោកអ្នកចង់ផ្តល់ការបង្ហាញយោបល់តាមរយៈដាក់សម្លេងតាមទូរស័ព្ទ គឺសូមធ្វើការទាក់ទងលេខ 562-248-6867 ។



សំរាប់ជំនួយអំពីការជួយឆ្លើយបំពេញ សូមទាក់ទងតាមទូរស័ព្ទលេខ 562-997-8320 ។

**Student Engagement and Motivation**  
<https://my.thoughtexchange.com/254355210>

តើការអនុវត្តន៍ជារៀបរយ ដែលមានប្រសិទ្ធភាពបំផុតសំរាប់ដោះស្រាយមកលើទំនាក់ទំនងជាមួយសិស្ស និង ចំណង់ចិត្តប្រឹងប្រែង?

ជាងប៉ុន្មានខែកន្លងមក គឺក្រសួងអប់រំ ឌីជីថល ឡងប៊ិច បានទទួលរាប់ពាន់ចម្លើយមកវិញបង្ហាញអំពីរបៀប ដែលយើងអាចជួយទៅកាន់សិស្ស មុននឹងពួកគេត្រូវបានចូលសាលារៀនវិញ និង នៅពេលកំពុងរៀនក្នុងឆ្នាំសិក្សា 2020-2021 ។ ក្រៅតែពីការយកចិត្តទុកដាក់មកលើសុខភាព និង ភាពសន្តិសុខ គឺនៅមាន បី ចំណុចសំខាន់បន្ថែមទៀតគួរគិតគូរមុនគេ ដែលត្រូវបានលើកបង្ហាញក្នុងការឆ្លើយសំនួរស្ទង់រ៉ាស់: (1) ជំនួយផ្នែករៀន (2) ជំនួយផ្នែកផ្លូវចិត្ត និង អារម្មណ៍ និង (3) ទំនាក់ទំនងជាមួយសិស្ស និង ចំណង់ចិត្តប្រឹងប្រែង ។ យើងខ្ញុំសូមពឹងអោយលោកអ្នកបង្ហាញជាយោបល់មកលើការអនុវត្តផ្សេងៗ ដែលមើលទៅឃើញថា មានប្រសិទ្ធភាពបំផុតសំរាប់ដោះស្រាយមកលើកិច្ចការ ដែលគួរគិតគូរមុនគេសំរាប់ផ្តល់ជំនួយផ្នែក**ទំនាក់ទំនងជាមួយសិស្ស និង ចំណង់ចិត្តប្រឹងប្រែង** ។

យោបល់មកពីលោកអ្នក គឺជាចំណែកមួយផ្នែកសំរាប់ការលើកបង្ហាញអំពីរបៀបចាត់ចែងប្រើវិធាន ដែលរាប់បញ្ចូលទាំងយោបល់មកពីមនុស្សដទៃទៀតផងនៅក្នុងសហគមន៍ ។ យោបល់នឹងជួយបង្ហាញផងដែរមកលើ គំរោងសំរាប់ការរៀនបន្ត និង ការចូលរៀនប្រចាំថ្ងៃ ដែលជាសេចក្តីចែងតម្រូវថ្មីមកពីរដ្ឋ ។ យើងខ្ញុំប្រើ Thought Exchange® ដើម្បីផ្តល់ឱកាសសំរាប់ម្នាក់ៗបង្ហាញជាគោលគំនិត និង ទទួលការយល់ដឹងអំពីអ្វី ដែលមនុស្សដទៃយល់ឃើញផងដែរ ។

ដើម្បីចូលរួមក្នុងការស្ទង់រ៉ាស់មតិនេះ សូមចុចយកពាក្យ *Participate* និង បង្ហាញអំពីយោបល់របស់លោកអ្នក ហើយបន្ទាប់ទៅ គឺសូមផ្តល់ជាពិន្ទុតាមលេខរៀងមកលើយោបល់ ដែលមនុស្សដទៃបានលើកបង្ហាញផងដែរ ។ យោបល់ ដែលលោកអ្នកលើកបង្ហាញ គឺនឹងរក្សាទុកជារឿងស្ងាត់ស្ងៀម ដើម្បីកុំអោយមនុស្សដទៃដឹងឮថា តើអ្នកណាជាអ្នកលើកបង្ហាញយោបល់ និង ផ្តល់ជាពិន្ទុ ។ សូមបើកត្រឡប់ចូលវិញអោយបានញឹកញាប់ និង ផ្តល់ជាពិន្ទុទៅកាន់យោបល់ថ្មីៗ ហើយលោកអ្នកនៅតែអាចធ្វើបានរហូតទៅដល់ **ថ្ងៃទី2 ខែតុលា 2020** ។

បើសិនជាលោកអ្នកចង់ផ្តល់ការបង្ហាញយោបល់តាមរយៈដាក់សម្លេងតាមទូរស័ព្ទ គឺសូមធ្វើការទាក់ទងលេខ 562-248-6867 ។